

ពាក្យសំដីនៅក្នុងការបញ្ចប់

ប្រធានថ្ងៃម៉ាស អេស ម៉ែនសុន

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ឥឡូវយើងបានមកដល់ទីបញ្ចប់នៃសន្និសីទដ៏លើកដំកើង និងបំផុសគំនិតបំផុតនេះ។ បន្ទាប់ពីស្តាប់ពាក្យទូន្មាន និងទីបន្ទាល់របស់អ្នកទាំងឡាយ ដែលបាននិយាយ មកកាន់យើង ខ្ញុំជឿថា យើងត្រូវបានប្រទានពរយ៉ាងច្រើន ហើយយើងទាំងអស់គ្នាមានការប្តេជ្ញាចិត្ត ដើម្បី រស់នៅតាមគោលការណ៍ នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង។ វាជាការល្អ ណាស់ដែល យើងនៅទីនេះ។ យើងសូមថ្លែងអំណរគុណចំពោះអ្នកឡើងនិយាយម្នាក់ៗ ដែលបាននិយាយ មកកាន់ យើង នឹងអ្នកទាំងឡាយ ដែលបានផ្តល់ការអធិស្ឋានផងដែរ។

តន្ត្រីពិរោះខ្លាំងណាស់។ ខ្ញុំត្រូវបានរំលឹកអំពីបទគម្ពីរ ដែលមាននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាថា៖ «ត្បិតព្រលឹងរបស់យើងត្រេកអរចំពោះបទចម្រៀងពីចិត្ត មែនហើយ បទចម្រៀងនៃពួកសុចរិត គឺជាបទ អធិស្ឋានដល់យើង ហើយនឹងបានឆ្លើយ ដោយនូវព្រះពរ មកលើក្បាលរបស់ពួកគេ»។

សូមចងចាំថា សារលិខិតទាំងនេះ ដែលយើងបានស្តាប់ឮ អំឡុងពេលសន្និសីទនេះ នឹងត្រូវ បានបោះពុម្ពនៅក្នុងទស្សនាវដ្តី Ensign ខែ ឧសភា និងទស្សនាវដ្តីលីអាហ្វណា។ ខ្ញុំសូមជំរុញ ទឹកចិត្ត អ្នកឱ្យសិក្សាសារលិខិតទាំងនេះ ពិចារណាអំពីការបង្រៀនរបស់សារលិខិតទាំងនោះ រួចហើយអនុវត្ត នៅក្នុងជីវិតរបស់អ្នក។

ខ្ញុំដឹងថាអ្នករាល់គ្នាចូលរួមជាមួយនឹងខ្ញុំ នៅក្នុងការសម្តែងអំណរគុណចំពោះបងប្អូនប្រុសស្រីទាំងឡាយ ដែលត្រូវបានដោះលែង អំឡុងពេលសន្និសីទនេះ។ ពួកគាត់បានបំរើយ៉ាងល្អ ហើយបានបរិច្ចាគ យ៉ាងច្រើន ចំពោះកិច្ចការរបស់ព្រះអម្ចាស់។ ការតាំងចិត្តរបស់ពួកគាត់បានបញ្ចប់ហើយ។ យើងសូម អគុណដល់ពួកគាត់អស់ពីដួងចិត្តរបស់យើង។

ឥឡូវ យើងក៏បានតែងតាំង ដោយការលើកដៃ ដល់បងប្អូនប្រុសស្រី ដែលត្រូវបានហៅមកកាន់តំណែងថ្មី អំឡុងពេលសន្និសីទនេះ។ យើងចង់ឱ្យពួកគេដឹងថា យើងទន្ទឹងរង់ចាំធ្វើកិច្ចការជាមួយពួកគេ នៅក្នុង កិច្ចការរបស់ព្រះអម្ចាស់។

បងប្អូនប្រុសស្រី នៅថ្ងៃនេះ នៅពេលយើងមើលទៅកាន់ពិភពលោកនៅជុំវិញយើង យើងត្រូវបាន ប្រឈម

មុខនឹង បញ្ហាជាច្រើន ដែលធ្ងន់ធ្ងរ ហើយជាកង្វល់យ៉ាងខ្លាំងចំពោះយើង។ ពិភពលោក ហាក់ដូចជា កាន់តែឃ្លាតឆ្ងាយពីផ្លូវ សុវត្ថិភាព ហើយសេចក្តីសុខសាន្ត។

ទុក្ខិដ្ឋិនិយម អសីលធម៌ រូបអាសគ្រាម ភាពមិនស្មោះត្រង់ និងផ្លូវអាក្រក់ជាច្រើនដទៃទៀត បានបណ្តាលឱ្យមនុស្សជាច្រើនរងទុក្ខអំពើបាប និងបាត់បង់ឱកាស។

ដំបូន្មានរបស់ខ្ញុំចំពោះយើងរាល់គ្នា គឺឱ្យមើលទៅព្រះអម្ចាស់។ គ្មានបញ្ហាណា ដែលពិបាកហួស គ្មានការលំបាកណាដែលខ្លាំងហួស គ្មានមនុស្សណាដែលរងេងបាត់ ដែលព្រះអម្ចាស់មិន អាចសង្គ្រោះ ដល់គាត់នោះទេ។ ទ្រង់ហៅពួកគេមករកទ្រង់ពេលមានបញ្ហាជីវិត។ ព្រះអម្ចាស់បានបញ្ជូនពន្លឺរបស់ទ្រង់មកយើង ដែលងាយស្គាល់ ហើយមិនដែលខុស។

ខ្ញុំស្រឡាញ់ពាក្យដែលមាននៅក្នុងទំនុកដំកើង៖ «ព្រះអម្ចាស់ជាថ្មជា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មជាដែលទូលបង្គំយកជាទីពឹង... ទូលបង្គំនឹងអំពាវនាវដល់ព្រះអម្ចាស់... យ៉ាងនោះ [ទូលបង្គំ] នឹងបានសង្គ្រោះ រួចពីពួកសត្រូវរបស់ទូលបង្គំ»។ 1

ព្រះអម្ចាស់ស្រឡាញ់យើងរាល់គ្នា បងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយនឹងប្រទានពរដល់យើង នៅពេលយើងហៅរកទ្រង់។

យើងមានអំណរគុណណាស់ ចំពោះដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងចំពោះសេចក្តីល្អទាំងអស់ ដែលដំណឹងល្អបាននាំមកក្នុងជីវិតរស់នៅរបស់យើង។ ព្រះអម្ចាស់បានចាក់ស្រោចពរជ័យរបស់ទ្រង់ មកលើយើងរួមគ្នា។ ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំចំពោះអ្នកថា កិច្ចការនេះគឺជាការពិតថាព្រះអង្គសង្គ្រោះរបស់យើងមានព្រះជន្មរស់ ហើយថាទ្រង់ ណែនាំ និងដឹកនាំសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះ។ ឥឡូវនេះ នៅពេលយើងឈានមកដល់ពេលចុងបញ្ចប់សម្រាប់សន្តិសីទនេះ ដូចចិត្តរបស់ខ្ញុំ គឺត្រូវបានពោរពេញ ហើយអូលក្នុងអារម្មណ៍។ ខ្ញុំសូមសម្តែងសេចក្តីស្រឡាញ់ និងការដឹងគុណរបស់ខ្ញុំចំពោះអ្នករាល់គ្នា។ អរគុណសម្រាប់ការអធិស្ឋានរបស់អ្នក ជំនួសខ្ញុំ និងជំនួស មនុស្សទាំងអស់ដែលជាអ្នកមានសិទ្ធិអំណាចទូទៅ នៅក្នុងសាសនាចក្រ។ ព្រះអម្ចាស់បានស្តាប់ ពួការអធិស្ឋានរបស់អ្នក ហើយប្រទានពរដល់យើង និងដឹកនាំយើង នៅក្នុងកិច្ចការទាំងឡាយនៃនគរបស់ទ្រង់ នៅលើផែនដីនេះ។ ចំពោះការណ៍នេះ យើងមានអំណរគុណយ៉ាងខ្លាំង។

នៅពេលយើងចាកចេញពីសន្និសីទនេះ ខ្ញុំសូមអធិស្ឋានសុំឱ្យពរជ័យ នៃស្ថានសួគ៌មានមក លើអ្នករាល់គ្នា ម្នាក់ៗ។ នៅពេលអ្នកត្រឡប់ទៅផ្ទះរបស់អ្នកវិញ នៅជុំវិញពិភពលោក ខ្ញុំអធិស្ឋានសុំឱ្យព្រះវរបិតាសួគ៌ របស់យើង នឹងប្រទានពរដល់អ្នក និងគ្រួសាររបស់អ្នក។ សូមឱ្យសារលិខិតទាំងនេះ និងអារម្មណ៍ពីសន្និសីទនេះ ត្រូវបានអនុវត្តនៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ--- នៅក្នុងគេហដ្ឋាន ការងារ និងការប្រជុំ របស់អ្នក ព្រមទាំងនៅក្នុងសកម្មភាពទាំងឡាយរបស់អ្នក។

ខ្ញុំស្រឡាញ់អ្នករាល់គ្នា។ ខ្ញុំអធិស្ឋានសម្រាប់អ្នករាល់គ្នា។ សូមឱ្យព្រះប្រទានពរដល់អ្នក។ សូមឱ្យការសន្យានៃក្តីសុខសាន្តរបស់ទ្រង់ មាននៅជាមួយនឹងអ្នកនាពេលឥឡូវនេះ និងជានិច្ចតទៅ នេះជាការអធិស្ឋានរបស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

1. ទំនុកជំរើង 18:2,3